



ប្រសិទ្ធភាពហ្វាយនែន
Prasethpheap Finance

...ធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរ
...Making Life Better

របាយការណ៍ប្រចាំឆ្នាំ ២០២២

ការិយាល័យកណ្តាល

អគារលេខ ១៣២ ផ្លូវលេខ ១៩៣ កែងផ្លូវ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ។

ទូរសព្ទ: ០២៣ ៩៧០ ០០០ អ៊ីមែល: info@prasethpheapfinance.com.kh

វេបសាយ: prasethpheapfinance.com.kh

១. ចំណាប់អារម្មណ៍របស់ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល	១
២. ចំណាប់អារម្មណ៍របស់អគ្គនាយក	៣
៣. អំពីប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី	៥
ប្រវត្តិរបស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី	៦
ចក្ខុវិស័យ បេសកកម្ម និងតម្លៃស្នូល	៧
សមិទ្ធផល របស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី	៨
វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ	៩
ការចុះអនុស្សរណៈនៃការយោគយល់គ្នា	១០
បណ្តាញសាខា	១៣
ផលិតផល និងសេវាកម្ម	១៥
៤. អភិបាលកិច្ច	១៧
ភាគទុនិក	១៨
រចនាសម្ព័ន្ធគ្រប់គ្រង	១៨
ក្រុមប្រឹក្សាភិបាល	១៩
គណៈគ្រប់គ្រង	២២
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល	២៥
៥. ការអភិវឌ្ឍន៍សមត្ថភាពមុត្តលិក	២៧
៦. ដំណើរការប្រឡងប្រចាំឆ្នាំរបស់មុត្តលិក	៣១
៧. របាយការណ៍សវនកម្ម	៣៤



**ចំណាប់អារម្មណ៍របស់
ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល**



អ្នកឧកញ៉ា ចេងបណ្ឌិត គួច ម៉េងលី
ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល

ចំណាប់អារម្មណ៍របស់ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល

តាងនាមឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី និងក្រុមប្រឹក្សាភិបាល ខ្ញុំបាទមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមធ្វើការដាក់បង្ហាញ នូវរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ របស់គ្រឹះស្ថាន។

ក្នុងឆ្នាំ២០២៤ ទោះបីជាមានបម្រែបម្រួលសេដ្ឋកិច្ច និងទីផ្សារ ការប្រកួតប្រជែងមានកំណើនកើនឡើង និងការជួបបញ្ហាប្រឈមមួយចំនួនយ៉ាងណាក្តី ក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានប្តេជ្ញាខិតខំប្រឹងប្រែងក្នុងការអនុវត្តយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងផ្តល់នូវផលិតផលដ៏សម្បូរបែប សេវាហិរញ្ញវត្ថុល្អៗជូនដល់អតិថិជនតាមតម្រូវការ និងមានភាពងាយស្រួល បត់បែន ទៅតាមស្ថានភាពរបស់អតិថិជននៅក្នុងព្រះរាជណាចក្រកម្ពុជាទាំងមូលផងដែរ។

បន្ថែមពីនេះទៀត គ្រឹះស្ថាននៅតែបន្តការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលមានអត្រាការប្រាក់សមរម្យ។ អតិថិជនអាចមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុ រួមមាន៖ ការពង្រីកមុខរបរ ឬអាជីវកម្ម ការសិក្សាអប់រំ ការធ្វើកសិកម្ម ការកែលម្អគេហដ្ឋាន ព្រមទាំងអាចទិញសម្ភារៈប្រើប្រាស់ផ្សេងៗបានតាមតម្រូវការ ។

ក្នុងឱកាសនេះដែរ ខ្ញុំសូមអរគុណចំពោះថ្នាក់គ្រប់គ្រង ក៏ដូចជាបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ដែលបានប្តេជ្ញាចិត្តបម្រើសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈជូនដល់អតិថិជនរបស់យើង។

ជាកិច្ចបញ្ចប់ ខ្ញុំក៏សូមថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងការណែនាំ ចំពោះគ្រឹះស្ថានយើងខ្ញុំជាបន្តបន្ទាប់រហូតមក។

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ចេងបណ្ឌិត គួច ម៉េងលី



ចំណាប់អារម្មណ៍របស់អគ្គនាយក

ចំណាប់អារម្មណ៍របស់អគ្គនាយក

ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងសាធារណៈជន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ដែលតែងតែគាំទ្រ និងបន្តការគាំទ្រការផ្តល់សេវាកម្មហិរញ្ញវត្ថុ ទទួលបាននូវទំនុកចិត្ត ជឿជាក់ លឿនរហ័សទាន់ចិត្ត មានតម្លាភាពមកលើគ្រឹះស្ថានយើងខ្ញុំ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននេះ តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ ផ្តល់នូវទំនុកចិត្តជូនដល់អតិថិជនជាពិសេសអនុលោមទៅតាមច្បាប់ និងប្រកាសនានារបស់អាជ្ញាធរពាក់ព័ន្ធ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ គ្រឹះស្ថានបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាមានអតិថិជនសកម្មសរុប ១.២៣៤នាក់ មានសាខាប្រតិបត្តិការចំនួន៤ ផលបត្រឥណទានសរុបមានចំនួន ៥.១៤៨.៨៦៣ ដុល្លារអាមេរិក។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់សេវាកម្មប្រាក់កម្ចី ដែលជាកត្តាមួយជួយសម្រួលតាមតម្រូវការរបស់អតិថិជនក្នុងស្រុក ក្នុងការពង្រីក ឬការប្រកបអាជីវកម្មការសាងសង់ និងជុសជុលគេហដ្ឋាន ការទិញយានយន្ត ការទិញសម្ភារៈប្រើប្រាស់ ការធ្វើកសិកម្ម ការសិក្សាអប់រំដល់សិស្សនិស្សិត និងអ្នកអាណាព្យាបាលរបស់សិស្ស និស្សិត ដែលជាផ្នែកមួយលើកស្ទួយដល់វិស័យអប់រំ ជួយជំរុញឱ្យប្រទេសកម្ពុជាសម្បូរទៅដោយធនធានមនុស្សនឹងធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើន។


បន្ថែមជាងនេះទៅទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកម្ចីដែលធានាបាននូវសុវត្ថិភាពព័ត៌មានរបស់គ្រឹះស្ថាន ព្រមទាំងអតិថិជនផងដែរ។ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនប្រសិទ្ធភាព ហ្វាយនែន បានសហការ ជាមួយធនាគារអេស៊ីលីជា ធនាគាររឹង (ខេមបូឌា) ក្រុមហ៊ុនទ្រូម៉ាន់នី ដែលបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជនធ្វើការបង់សងប្រាក់កម្ចីត្រឡប់មកគ្រឹះស្ថានវិញ បានស្រួល ចំណេញពេលវេលា ហើយកាត់បន្ថយនូវហានិភ័យផ្សេងៗ។

ក្នុងឆ្នាំ២០២៥ យើងខ្ញុំទាំងអស់គ្នានឹងបន្តការខិតខំប្រឹងប្រែងអនុវត្តបេសកកម្មឱ្យសម្រេចនូវគោលដៅ ប្រកបដោយវិជ្ជាជីវៈក្នុងការជំរុញឱ្យគ្រឹះស្ថានទាំងមូលទទួលបាននូវភាពរីចម្រើនជាបន្តបន្ទាប់។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានកំពុងជំរុញការគ្រប់គ្រងរដ្ឋតាមបែបឌីជីថល ក្នុងនោះគ្រឹះស្ថានក៏បានខិតខំប្រឹងប្រែងបន្តអភិវឌ្ឍខ្លួន ដើម្បីឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ក្នុងការកែលម្អ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូលរបស់ខ្លួនឱ្យស្របទៅតាមយុគសម័យឌីជីថល រួមចំណែកជួយបង្កើនប្រសិទ្ធភាពក្នុងការងារ បង្កើនភាពងាយស្រួល សេវាកម្មលឿនរហ័ស បង្កើនសុវត្ថិភាព គាំទ្រការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញការច្នៃប្រឌិត និងការបង្កើតផលិតផលថ្មីៗ។

ជាកិច្ចបញ្ចប់ តាងនាមឱ្យគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាលដែលបានដឹកនាំ និងគាំទ្រដល់ដំណើរការប្រតិបត្តិការរបស់គ្រឹះស្ថាន ព្រមទាំងសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដល់ដំណើរការប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។

អគ្គនាយកស្និទ្ធ

លោក អ៊ុង សំរិន



អំពីប្រសិទ្ធភាព ហ្វាយលែន គីអិលស៊ី

ប្រវត្តិរបស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

២០០៥ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី គឺជាគម្រោង មួយក្នុងចំណោមគម្រោងជាច្រើន របស់មូលនិធិ ម៉េងលី ជេ.គូច ដែលជាមូលនិធិមិនស្វែងរកប្រាក់ចំណេញ។

២០១៦ អង្គការប្រជាជាតិហិរញ្ញវត្ថុ បានទទួលអាជ្ញាបណ្ណ ប្រកបអាជីវកម្មជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដែលមានលេខសម្គាល់ ម.ហ.៧៣ ហើយបានប្តូរឈ្មោះជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ **ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី**”

២០១៨ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានផ្លាស់ប្តូរ អាសយដ្ឋានការិយាល័យកណ្តាល៖

- **ទីស្នាក់ការចាស់៖** លេខ២៧៨ ផ្លូវលេខ១៩៩ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
- **ទីស្នាក់ការបច្ចុប្បន្ន៖** អគារលេខ១៣២ ផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

២០២១ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានធ្វើបច្ចុប្បន្ន ភាពប្រព័ន្ធធនាគារស្នូល ឱ្យមានសមត្ថភាពពេញលេញ ដោយអនុលោមតាមរបាយការណ៍ហិរញ្ញវត្ថុ ស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាស ធុនតូច និងមធ្យម (CIFRS for SME) ។

២០២៤ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការផ្តល់ឥណទានសិក្សាអប់រំ ទាំងចំណេះដឹងទូទៅ និងថ្នាក់ឧត្តមសិក្សា។



២០១៣ ដើម្បីសម្រេចបានតាមទស្សនវិស័យ របស់ខ្លួន “...ធ្វើឱ្យជីវិតកាន់តែប្រសើរឡើង” ហើយប្រាក់កម្ចីក៏មាន កំណើនកើនឡើងផងដែរនោះ គម្រោងមូលនិធិនេះ ក៏បាន កម្លាយខ្លួនមកជាអង្គការប្រជាជាតិហិរញ្ញវត្ថុ ដែលទទួល បានអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងមហាផ្ទៃ ផ្តល់ប្រាក់ កម្ចីជាមួយអត្រាការប្រាក់ទាប ជូនដល់សាធារណៈជនគ្រប់ ស្រទាប់វណ្ណៈ។

២០១៧ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ទទួលអាជ្ញា បណ្ណបង្កើតសាខា រួមមាន៖ សាខារាជធានីភ្នំពេញ សាខា ស្រុកបាទី សាខាខេត្តកំពង់ស្ពឺ និងសាខាស្រុកជើងព្រៃ។

២០១៩ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានផ្លាស់ប្តូរ ប្រព័ន្ធគ្រប់គ្រងធនាគារស្នូល ពីប្រព័ន្ធហ្វាយផ្លាស (FIPLUS System) ហើយប្តូរមកប្រើប្រាស់ប្រព័ន្ធមរកត (Morakot System) វិញ។

២០២៣ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ដាក់ឱ្យសាក ល្បងអនុវត្តប្រព័ន្ធដីជីថល Loan Origination System (LOS) ទៅក្នុងប្រព័ន្ធធនាគារស្នូល មរកត (Morakot System) ។

ចក្ខុវិស័យ បេសកកម្ម និងតម្លៃស្នូល

ចក្ខុវិស័យ

ជាគ្រឹះស្ថានដែលមានទំនុកចិត្ត និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

បេសកកម្ម

ផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន និងជនបទ ប្រកបដោយតម្លាភាព និងក្រមសីលធម៌ វិជ្ជាជីវៈ។


តម្លៃស្នូល

មានភាពស្មោះត្រង់ ការប្តេជ្ញាចិត្ត តម្លាភាព វិជ្ជាជីវៈ យុត្តិធម៌ ការទទួលខុសត្រូវ ទំនួលខុសត្រូវ ញញឹម ។


សមិទ្ធផល របស់ប្រសិទ្ធភាព ហ្វាយលែន ភីអិលស៊ី

■ ២០២១ ■ ២០២២ ■ ២០២៣ ■ ២០២៤


ចំនួនអតិថិជន




ផលបត្រឥណទានសរុប (គិតជាដុល្លារ)




ចំនួនសាខា




ចំនួនបុគ្គលិក




ចំនួនអតិថិជននៃឥណទានប្រាក់រៀល




អនុបាតឥណទានជាប្រាក់រៀល



ទ្រព្យសកម្ម (គិតជាដុល្លារ)



ផលចំណេញ (គិតជាដុល្លារ)



ការចុះអនុស្សរណៈនៃការយោគយល់គ្នា

ក្នុងឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានបង្កើតផលិតផលថ្មីមួយ គឺឥណទាន សិក្សាអប់រំ ជូនមាតាបិតា ឬអ្នកអាណាព្យាបាល សិស្ស និស្សិត ដើម្បីជួយសម្រួលលទ្ធភាពដល់សិស្ស និស្សិត មាតាបិតា ឬ អ្នកអាណាព្យាបាល ដែលមានបំណងចង់ ឬបន្តការសិក្សាឱ្យបុត្រជីតា រៀនថ្នាក់ចំណេះដឹងទូទៅ ថ្នាក់ជំនាញឯកទេស និង ថ្នាក់សាកលវិទ្យាល័យនានា ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សាប្រចាំឆ្នាំ និងបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា(MOU) ជាមួយគ្រឹះស្ថានអប់រំ រួមមាន៖

(១) ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្រោមអធិបតីភាពរបស់ **អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួប ម៉េងលី** និងគណៈ គ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី(PF) និងគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង(AIS)។

កាលកិច្ចចុះ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤

កម្រងរូបភាព



(២) ការប្រកាសពីភាពជាដៃគូសហការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី(PF) និង សាកលវិទ្យាល័យវៀលប្រាយ(BBU) ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការផ្តល់ឥណទាន សិក្សាអប់រំ ក្នុងអត្រាការប្រាក់ទាប ចំពោះគ្រប់បណ្តា សិស្ស និស្សិតទាំងអស់ ក្រោមការអធិបតីយភាពរបស់ លោក ឡែប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវៀលប្រាយ(BBU) និងលោក យុន ជាវុធ ជាអគ្គនាយកស្តីទី នៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។

កាលរិច្ឆេទ៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤

កម្រងរូបភាព



(៣) ការប្រកាសពីភាពជាដៃគូសហការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន កីអិលស៊ី (PF) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ(IFA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការផ្តល់ឥណទានសិក្សាអប់រំ ក្នុងអត្រាការប្រាក់ទាប ចំពោះគ្រប់បណ្តាសិស្ស និស្សិតទាំងអស់ ក្រោមអធិបតីភាពរបស់ លោក យុន ជាវុធ ជាអគ្គនាយកស្តីទី នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន កីអិលស៊ី(PF) និងលោក ប៊ុន សុន្ទរង្គ ជានាយកនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។

កាលរិច្ឆេទ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤

កម្រងរូបភាព



បណ្តាញសាខា

១. ការិយាល័យកណ្តាល

អគារលេខ១៣២ ផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ៊ីមែល : info@prasethpheapfinance.com.kh

ទូរសព្ទ : ០២៣ ៩៧ ០០០០ / ០១៧ ៦៤២ ៣១៩

គេហទំព័រ : www.prasethpheapfinance.com.kh

២. សាខារាជធានីភ្នំពេញ

អគារលេខ១៣២ ផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ៊ីមែល : pnpbm@prasethpheapfinance.com.kh

ទូរសព្ទ : ០៨៦ ២២២ ៨១៣ / ០៨៦ ៥៦៧ ៦៨៩

គេហទំព័រ : www.prasethpheapfinance.com.kh

៣. សាខាស្រុកបាទី

ផ្លូវជាតិលេខ២ ភូមិបាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

អ៊ីមែល : btibm@prasethpheapfinance.com.kh

ទូរសព្ទ : ០៨៦ ២២២ ៨១២ / ០៨៦ ៥៦៧ ៨១៧

គេហទំព័រ : www.prasethpheapfinance.com.kh

៤. សាខាខេត្តកំពង់ស្ពឺ

ផ្លូវជាតិលេខ៤ ភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អ៊ីមែល : kpsbm@prasethpheapfinance.com.kh

ទូរសព្ទ : ០៨៦ ២២២ ៧៥១ / ០៨៦ ៥៦៧ ៨០៣

គេហទំព័រ : www.prasethpheapfinance.com.kh

៥. សាខាស្រុកជើងព្រៃ


ផ្លូវជាតិលេខ៦ ភូមិតាសែន ឃុំសូទិញ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អ៊ីមែល : chpbm@prasethpheapfinance.com.kh

ទូរសព្ទ : ០៨៦ ២២២ ៧៥៨ / ០៨៦ ៥៦៧ ៨១៣

គេហទំព័រ : www.prasethpheapfinance.com.kh

ការគ្របដណ្តប់តំបន់ប្រតិបត្តិការ



ផលិតផល និងសេវាកម្ម

ឥណទានអាជីវកម្ម



ឥណទានអាជីវកម្មបង្កើតឡើង ក្នុងគោលបំណងសម្រាប់ឱ្យអាជីវករ ពាណិជ្ជករ ខ្នាតតូច និងមធ្យម ដែលមានតម្រូវការដើមទុន ក្នុងការពង្រីកអាជីវកម្ម ឬបន្ថែមដើមទុន។ អាចខ្ចីបានរហូតដល់ ៥០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈពេលកម្ចីបានរហូតដល់១២០ខែ។

ឥណទានអចលនទ្រព្យ



ឥណទានអចលនទ្រព្យបង្កើតឡើង ក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុ ជាលក្ខណៈឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជន ដើម្បីយកទៅ ទិញដីលំនៅដ្ឋាន ទិញផ្ទះ សាងសង់ ឬជួសជុល ឬកែលម្អគេហដ្ឋាន។ល។ អាចខ្ចីបានរហូតដល់ ២០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈពេលកម្ចីបានរហូតដល់ ៧២ខែ។

ឥណទានកសិកម្ម



ឥណទានកសិកម្មបង្កើតឡើង ក្នុងគោលបំណង ផ្តល់ប្រភពហិរញ្ញវត្ថុជាលក្ខណៈឯកត្តជន យ៉ាងសម្បូរបែបជូនអតិថិជន ដើម្បីយកទៅទិញ ជាគ្រាប់ពូជ ការចិញ្ចឹមសត្វ ការនេសាទ ទិញឧបករណ៍ទាក់ទង វិស័យកសិកម្ម ទិញដីសម្រាប់ធ្វើកសិកម្ម។ល។ អាចខ្ចីបានរហូតដល់ ២០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈពេលកម្ចីបានរហូតដល់ ៧២ខែ។

ឥណទានយានយន្ត



ឥណទានយានយន្តបង្កើតឡើង ក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុជាលក្ខណៈឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជន ដើម្បីយកទៅ ទិញម៉ូតូ រថយន្ត។ល។ អាចខ្ចីបានរហូតដល់ ២០.០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈពេលកម្ចីបានរហូតដល់ ៧២ខែ។

ឥណទានសិក្សាអប់រំ



ឥណទានសិក្សាអប់រំបង្កើតឡើង ក្នុងគោលបំណង បង់ថ្លៃសិក្សាថ្នាក់ចំណេះដឹងទូទៅ ថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សា ឬការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រចាំឆ្នាំ ឬប្រចាំឆមាស ឬមួយវគ្គសិក្សា ឬ ទិញឧបករណ៍ សម្ភារៈ ឬថ្លៃសេវាកម្មផ្សេងៗ ទាក់ទងការសិក្សា។ល។ អាចខ្ចីបានរហូតដល់ ១០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈពេលកម្ចីបានរហូតដល់៦០ខែ។

ឥណទានសម្ភារៈប្រើប្រាស់




ឥណទានសម្ភារៈប្រើប្រាស់បង្កើតឡើង ក្នុងគោល បំណងផ្តល់ជាប្រភពហិរញ្ញវត្ថុ ជាលក្ខណៈឯកត្ត ជនយ៉ាងសម្បូរបែបជូនអតិថិជន ដើម្បីយកទៅ ទិញសម្ភារៈប្រើប្រាស់ដូចជា៖ ទូរសព្ទដៃ ទូរទស្សន៍ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ ម៉ាស៊ីនត្រជាក់ ទូរទឹកកក សម្ភារៈប្រើប្រាស់ផ្សេងៗ ទៀត។ អាចខ្ចីបានរហូតដល់ ១០.០០០ដុល្លារ អាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈពេល កម្ចីបានរហូតដល់៦០ខែ។

ឥណទានបុគ្គលិក



ឥណទានបុគ្គលិក គឺកម្ចីផ្តល់ជូនបុគ្គលិកដែលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ក្នុងគោលបំណងទិញសម្ភារៈប្រើប្រាស់ និងតម្រូវការផ្សេងៗ អាចខ្ចីបានរហូតដល់ ៣០.០០០ដុល្លារ អាមេរិក ឬសមមូលជាប្រាក់រៀល និងរយៈពេលកម្ចីបានរហូតដល់ ១២០ខែ។



អភិបាលកិច្ច

ភាគីរយ


អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងសី	២.៨៧៣.១៧៨	២.៨៧៣.១៧៨	៩៨,៥៤%
លោក ឡុង ពិសី	៤២.៥៨៨	៤២.៥៨៨	១,៤៦%
សរុប	២.៩១៥.៧៦៦	២.៩១៥.៧៦៦	១០០%

១ភាគហ៊ុន = ១ដុល្លារអាមេរិក

រចនាសម្ព័ន្ធត្រប់គ្រង



ចេតាសម្ព័ន្ធ ២០២៤



អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិន មួយរូប។ បច្ចុប្បន្ន អ្នកឧកញ៉ា ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ អ្នកឧកញ៉ា ក៏ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន។ ស្ថាប័នអប់រំនេះមាន មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO) ដែលផ្ដោតសំខាន់លើការអប់រំ ការរីកចម្រើននៃសង្គម និងការអភិវឌ្ឍសហគមន៍នៅក្នុងប្រទេសកម្ពុជា។



បច្ចុប្បន្ន អ្នកឧកញ៉ាមានតំណែងដ៏មានឥទ្ធិពលមួយចំនួន ដូចជា៖ សមាជិកទីប្រឹក្សា និងសហអនុប្រធានក្រុមការងារផ្នែកសុខាភិបាល (ចាប់ពីឆ្នាំ២០២៣) សហអនុប្រធានក្រុមការងារផ្នែកអប់រំ (ចាប់ពីឆ្នាំ ២០១៩) នៃសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ាក៏មានតំណែងជា ទីប្រឹក្សាភិក្ខិយស នៃសមាគមសហគ្រិនស្ត្រីកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព សហស្ថាបនិក និងទីប្រឹក្សា នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា សមាជិកស្ថាបនិក និងក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា ប្រធានស្ថាបនិកភិក្ខិយស នៃសហព័ន្ធកីឡាល្បក្កតោកម្ពុជា ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រវត្តិសិក្សា

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានរស់នៅ និងទទួលបានការអប់រំនៅក្នុងសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា បានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅសាកលវិទ្យាល័យ University of California at Berkeley និងទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ក្រុង Amherst និងទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្ត្រទូទៅពីសាកលវិទ្យាល័យ Spartan Health Sciences។ អ្នកឧកញ៉ា បានបញ្ចប់ការហ្វឹកហ្វឺនផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ នៃសាកលវិទ្យាល័យ អៀលលីណាយ ទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក និងការហ្វឹកហ្វឺនក្រោយថ្នាក់វេជ្ជបណ្ឌិត ក្នុងតួនាទី ជាទីប្រឹក្សាសុខភាពសាធារណៈ នៃគម្រោងសមាហរណកម្មនៃការទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺកុមារ (ស.ព.ជ.ក) អង្គការដៃគូសម្រាប់អភិវឌ្ឍន៍ ជាអង្គការមួយដែលមានមូលដ្ឋាននៅ រដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក និងមានសកម្មភាពក្នុងប្រទេសកម្ពុជា។

ដំណើរអាជីព

មុនពេលវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០២ អ្នកឧកញ៉ា បានបម្រើការងារលើកូនាទីជា សាស្ត្រាចារ្យវិទ្យាសាស្ត្រ បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងរដ្ឋ California។ នៅពេលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ អ្នកឧកញ៉ាបានបំពេញតួនាទីសំខាន់ៗមួយចំនួន នៅក្នុងវិស័យអប់រំ រួមមានដូចជា៖ សាស្ត្រាចារ្យរង នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា អនុប្រធានគណៈកម្មការអប់រំស្ថាបនិកព្រឹទ្ធបុរស និងសាស្ត្រាចារ្យរង ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា។ ក្នុងឆ្នាំ២០០៥ អ្នកឧកញ៉ាបានបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន ជាស្ថាប័នអប់រំដែលបានរីកចម្រើនជាគោលដៅសំខាន់ នៃឧត្តមភាពក្នុងការអប់រំ និងផលជះជាវិជ្ជមានដល់សង្គម នៅក្នុងប្រទេសកម្ពុជា។

ការស្នេហាមនុស្សជាតិ និងផលជះ

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្រោមការលះបង់របស់លោកចំពោះការអភិវឌ្ឍសហគមន៍ តាមរយៈវិស័យអប់រំ សុខាភិបាល និងសេវាកម្មសង្គម។ ស្ថាប័នអប់រំរបស់លោក គឺក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន ដែលតែងទទួលបានការកោតសរសើរយ៉ាងច្រើនទាំងនៅលើថ្នាក់ជាតិ និងអន្តរជាតិចំពោះការចូលរួមចំណែកដ៏ឆ្លើយតបរបស់ខ្លួនលើវិស័យទាំងនេះ ដែលបានពង្រឹងបន្ថែមកេរ្តិ៍ដំណែលរបស់លោក ក្នុងនាមជាអ្នកដឹកនាំដែលមានចក្ខុវិស័យ និងអ្នកផ្លាស់ប្តូរមួយរូបនៅក្នុងប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តពេញមួយជីវិតរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ តាមរយៈការអប់រំ សុខភាពសាធារណៈ និងសប្បុរសធម៌ នៅតែបន្តជំរុញ និងផ្លាស់ប្តូរជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។



លោក គង់ វ៉ាក់ អភិបាលឯករាជ្យ

លោក គង់ វ៉ាក់ មានតួនាទីជាអភិបាលឯករាជ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០១៨។ លោកក៏ជាអភិបាលឯករាជ្យ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌូខេសិន ព្រមទាំងជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារ ឯកទេស Maritime។ លោកមានបទពិសោធន៍ ៤០ឆ្នាំ លើការដឹកនាំ និងគ្រប់គ្រង ក្នុងវិស័យអាជីវកម្មផ្សេងៗជាច្រើនដូចជា៖ កាសែត ទស្សនាវដ្តី ការវិនិយោគ ការបោះពុម្ព ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ វិស័យកាត់ដេរ ធនាគារ សណ្ឋាគារ កាស៊ីណូ ធានារ៉ាប់រងទូទៅ សម្ភារៈសំណង់ នាំចេញ និងនាំចូល (Export & Import Company) អាហារ និង ភេសជ្ជៈ ការវាយតម្លៃលើផលប៉ះពាល់ខាងបរិស្ថាន វិស័យអចលនទ្រព្យ និងវិស័យអប់រំ។

លោកទទួលបានចំណេះដឹងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសដូចជា៖ ទូរីន អ៊ីតាលី និងហាវ៉ៃ សហរដ្ឋអាមេរិក ហើយលោកក៏ធ្លាប់ត្រូវបានគេអញ្ជើញជាគ្រូបង្គោល ជាវគ្គិនក្នុងវគ្គហ្វឹកហ្វឺន សិក្ខាសាលាដែលបានធ្វើឡើងក្នុង និងក្រៅប្រទេសផងដែរ។

លោក ឡុង ពិសី អភិបាល

លោក ឡុង ពិសី គឺជាភាគទុនិក និងអភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល មួយរូប លោកមានតួនាទីយ៉ាងសំខាន់មួយក្នុងការត្រួតពិនិត្យ លើការ រៀបចំគម្រោង និងពង្រឹងអាជីវកម្មរបស់គ្រឹះស្ថាន ដែលពាក់ព័ន្ធជាមួយ នឹងគម្រោងថវិកាប្រចាំឆ្នាំ និងធ្វើយ៉ាងណាឱ្យប្រតិបត្តិការអាជីវកម្មមួយ នេះដំណើរការទៅបានរលូន។ លោកបានចាប់ផ្តើមតួនាទីជាសមាជិកក្រុម ប្រឹក្សាភិបាលចាប់តាំងពីឆ្នាំ២០១៨។ លោកមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុង ការដឹកនាំ និងគ្រប់គ្រង ក្នុងវិស័យផ្សេងៗជាច្រើន ជាពិសេស វិស័យអប់រំ។



លោក ឡុង ពិសី បានបញ្ចប់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស នៅក្នុងឆ្នាំ២០០៦ នៅសកលវិទ្យាល័យបៀលប្រាយ។ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ នៅសកលវិទ្យាល័យភូមិន្ទនីតិ សាស្ត្រផងដែរ។

គណៈគ្រប់គ្រង

លោក យុន ជាវុធ អគ្គនាយកស្តីទី

លោក យុន ជាវុធ បានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០២១ ក្នុងតួនាទី ជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ បន្ទាប់មកលោកត្រូវបានតែងតាំង ជាអគ្គនាយកផ្នែកហិរញ្ញវត្ថុ អគ្គនាយកស្តីទីផ្នែកប្រតិបត្តិការ និងបច្ចុប្បន្ន លោកមានតួនាទីជា អគ្គនាយកស្តីទី។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកមានបទពិសោធដិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ លើការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងសាខា និងការគ្រប់គ្រងគណនេយ្យសាខា លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលបីខែលើបទប្បញ្ញត្តិ និងការប្រតិបត្តិតាម ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាផងដែរ។



លោក ឯក ណារិទ្ធ ប្រធាននាយកដ្ឋានហានិភ័យ និងដោះស្រាយបំណុល

លោក ឯក ណារិទ្ធ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្រផ្នែកលក់ និងទីផ្សារ។ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០២២ លោកមានបទពិសោធដិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងស្រុកផ្សេងៗ លើវគ្គទាក់ទងនឹងការគ្រប់គ្រងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យឥណទាន គ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងសាខា ជំនាញលក់ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មខ្នាតតូច និងមធ្យមវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។



លោក ឆយ វ៉ាន់ដេត ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល

លោក ឆយ វ៉ាន់ដេត បានចូលបម្រើការងារ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មានតួនាទីជាប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល ក្នុងឆ្នាំ២០២៣ លោកបានផ្លាស់ប្តូរតួនាទីជាប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ លោកមានបទពិសោធដិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ លោកបានធ្លាប់បានបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន។ លោកមានបទពិសោធក្នុងការគ្រប់គ្រងធនធានមនុស្សជាច្រើនឆ្នាំ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស។



លោក លី គឹមងន ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក លី គឹមងន បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅក្នុងឆ្នាំ២០២២ តួនាទីជា ប្រធានផ្នែកសវនកម្មផ្ទៃក្នុង លោកបានផ្លាស់ប្តូរតួនាទីជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងឆ្នាំ២០២៤។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី លោកមានបទពិសោធជាង១១ឆ្នាំ ទាក់ទងការងារផ្នែកសវនកម្មផ្ទៃក្នុង គណនេយ្យករ មន្ត្រីគណនេយ្យ ធនធានមនុស្ស និងរដ្ឋបាល(ទាំងវិស័យមីក្រូហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ វិស័យអប់រំ និងវិស័យកសិកម្ម)។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងផ្នែកសវនកម្ម និងគ្រប់គ្រងហានិភ័យ។



លោក គាត សុខគឹម ប្រធានផ្នែកឥណទាន

លោក គាត សុខគឹម បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅដើមឆ្នាំ២០២៣ ក្នុងតួនាទីជាប្រធានផ្នែកឥណទាន។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា។ លោកមានបទពិសោធការងារច្រើនជាង១០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមាន៖ ការគ្រប់គ្រងហានិភ័យឥណទាន ជាគ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងសាខា ជំនាញលក់ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ការវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។ លើសពីនេះទៀតលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថាប័នក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារផងដែរ។



លោក សាំង ឆាយ ប្រធានផ្នែកព័ត៌មានវិទ្យា

លោក សាំង ឆាយ បានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០២៤។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងអនុបណ្ឌិតផ្នែកការបង្កើតសូហ្វវ៉ែ(Software Development)។ លោកមានបទពិសោធជាង១០ ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ លើការគ្រប់គ្រងប្រព័ន្ធធនាគារស្នូល ឡូជីស្ទិក និងឧស្សាហកម្មប្រេង។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍បុគ្គលិក។



កញ្ញា សី ជីតា ប្រធានផ្នែកគណនេយ្យហិរញ្ញវត្ថុ

កញ្ញា សី ជីតា មានតួនាទីជាប្រធានគណនេយ្យហិរញ្ញវត្ថុ។ កញ្ញាបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០១៤ ដែលមានតួនាទីជាជំនួយការបេឡាធិការ ប្រចាំសាខាជំនាញពេញ។ ដោយការខិតខំប្រឹងប្រែង កញ្ញាបានផ្លាស់ប្តូរតួនាទីជាច្រើននៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ហើយបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។



អ្នកស្រី យឹម ស្រីឡុង មន្ត្រីគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមជាន់ខ្ពស់

អ្នកស្រី យឹម ស្រីឡុង បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅដើមខែកញ្ញា ឆ្នាំ២០២០ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ។ អ្នកស្រី មានបទពិសោធជាង ០៧ឆ្នាំ ផ្នែកប្រតិបត្តិតាមក្នុងវិស័យហិរញ្ញវត្ថុ។ អ្នកស្រីទទួលបានវិញ្ញាបនបត្របទប្បញ្ញត្តិ និងការប្រតិបត្តិតាមដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។




កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ប្រចាំត្រីមាស ឬរៀងរាល់០៤(បួន)ដង ក្នុងមួយឆ្នាំ។ ក្នុងករណីពិសេសដែលកើតមានឡើង ក្រុមប្រឹក្សាភិបាលនឹងកោះប្រជុំវិសាមញ្ញតាមស្ថានភាពជាក់ស្តែង។ សម្រាប់ការប្រជុំគណៈកម្មការសវនកម្ម និងគណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម យ៉ាងតិច០២(ពីរ)ដង ក្នុងមួយឆ្នាំ។







ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក

ការបណ្តុះបណ្តាលផ្ទៃក្នុង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តែងតែផ្តល់វគ្គបណ្តុះបណ្តាលផ្ទៃក្នុងជូនបុគ្គលិកទាំងអស់ ដើម្បីឱ្យបុគ្គលិកទាំងអស់មានការយល់ដឹងអំពី គោលការណ៍ នីតិវិធី ទស្សនៈវិស័យ ចក្ខុវិស័យរបស់គ្រឹះស្ថាន ក្រមសីលធម៌ ការងារប្រកបដោយវិជ្ជាជីវៈ បណ្តុះនូវផ្នត់គំនិត ព្រមទាំងចំណេះដឹងនាពេលអនាគត។ ការផ្តល់វគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី សម្រាប់ឆ្នាំ២០២៤ រួមមានដូចខាងក្រោម៖

❖ ផ្នែកឥណទាន

ប្រធានបទ

- ១) ការសិក្សាវាយតម្លៃឥណទាន
- ២) ការធ្វើរបាយការណ៍ និងការប្រើប្រាស់ទម្រង់វាយតម្លៃទ្រព្យធានា
- ៣) ផលិតភាពការងាររបស់មន្ត្រីឥណទាន
- ៤) ការវាយតម្លៃទ្រព្យធានា
- ៥) ជំនាញផ្នែកលក់
- ៦) គោលការណ៍ឥណទាន។

❖ ផ្នែកហានិភ័យ និងដោះស្រាយបំណុល

ប្រធានបទ

- ១) នីតិវិធី និងយុទ្ធសាស្ត្រដោះស្រាយបំណុលយឺតយ៉ាវ។

❖ ផ្នែកធនធានមនុស្ស និងរដ្ឋបាល

ប្រធានបទ

- ១) គោលការណ៍ធនធានមនុស្ស និងប្រាក់សោធន។

❖ ផ្នែកសវនកម្មផ្ទៃក្នុង

ប្រធានបទ

- ១) ការស្វែងយល់នៃការតែបន្ត។

❖ ផ្នែកហិរញ្ញវត្ថុ

ប្រធានបទ

- ១) ការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ
- ២) ការចែករំលែកព័ត៌មានឥណទាន
- ៣) ការពិនិត្យវិនិច្ឆ័យក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ។

❖ ផ្នែកប្រតិបត្តិការ

ប្រធានបទ

- ១) បទប្បញ្ញត្តិ និងនីតិវិធី នៃការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍រកម្ម
- ២) គោលការណ៍ វិស្សលប្តូររឹង។

ការបណ្តុះបណ្តាលនេះជាកត្តាមួយជួយជំរុញ និងពង្រឹងនូវសមត្ថភាពបុគ្គលិកឱ្យមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចតាមគោលដៅរបស់គ្រឹះស្ថាន។

សកម្មភាពបុគ្គលិកចូលរួមវគ្គបណ្តុះបណ្តាលផ្ទៃក្នុង



សកម្មភាពបុគ្គលិកពិសារអាហារ



សកម្មភាពបញ្ចប់វគ្គ បណ្តុះបណ្តាល



វគ្គបណ្តុះបណ្តាលខាងក្រៅ

ក្រៅពីការបណ្តុះបណ្តាលផ្ទៃក្នុង គ្រឹះស្ថានក៏បានបញ្ជូនបុគ្គលិកផ្នែក ដែលពាក់ព័ន្ធខ្យល់រួមការបណ្តុះបណ្តាលខាងក្រៅ និងសិក្ខាសាលាដែលបានរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា សមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) អគ្គនាយកដ្ឋានពន្ធដារ ក្រសួងពាណិជ្ជកម្ម វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង និងអាជ្ញាធរដទៃទៀតដែលពាក់ព័ន្ធ។



ដំណើរការប្រឡងប្រចាំឆ្នាំរបស់បុគ្គលិក


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ២០២៤ ឆ្ពោះទៅកាន់កោះរ៉ុង សន្លឹម រយៈពេល០២ថ្ងៃ នៅថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ ដោយមានការចូលរួមពីបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ និងមានរៀបចំកម្មវិធីជាច្រើនដូចជា៖ ការពិសាអាហារជួបជុំគ្នា ការលេងល្បែងកម្សាន្តជាក្រុម ការស្ទូចត្រី ការប្រគល់ប័ណ្ណ សរសើរដល់បុគ្គលិក ព្រមទាំងមានរង្វាន់លើកទឹកចិត្តដល់បុគ្គលិកផងដែរ។

កម្រងរូបភាពដំណើរកម្សាន្ត



សកម្មភាពល្បែងកម្សាន្ត





របាយការណ៍សវនកម្ម

ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបានរងសវនកម្ម របស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗដល់ក្រុមគ្រួសារចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ខាតមុនដកពន្ធ	(១៩១.៥២៦)	(៧៧៩.៧០២)	(៩.១៤១)	(៣៧.៥៦៩)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	២៦.៤០២	១០៧.៤៨៣	២.៨៩៥	១១.៨៩៨
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>(១៦៥.១២៤)</u>	<u>(៦៧២.២១៩)</u>	<u>(៦.២៤៦)</u>	<u>(២៥.៦៧១)</u>

ដើមទុន

ពុំមានការប្រែប្រួលរចនាសម្ព័ន្ធភាគហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។ សូមមើលកំណត់សម្គាល់ ១៧ សម្រាប់ព័ត៌មានលម្អិត។

ភាគលាភ

ពុំមានការប្រកាស ឬបែងចែកភាគលាភឡើយ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នោះឡើយ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ក្រៅពីការបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹងការលុបចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថារាល់ឥណទានអាក្រក់ដែលបានដឹងថាមិនអាចទាញបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានប៉ាន់ស្មានគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចោល ឬចំនួនទឹកប្រាក់សំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីឥណទាន ដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ក្នុងតម្លៃរបស់វាដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ត្រូវបានបន្ថយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចទទួលស្គាល់បានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឱ្យ ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ គឺពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនឡើយ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងទៀតរបស់ក្រុមហ៊ុនដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល ១២ខែ បន្ទាប់ពីចុងកាលបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹង ប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានព្រឹត្តិការណ៍ជាសារវន្តផ្សេងទៀត កើតឡើងបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលតម្រូវឱ្យមានការលាតត្រដាង ឬកែតម្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល
លោក ឡុង ពិសី	អភិបាល
លោក គង់ វ៉ារ៉ា	អភិបាលឯករាជ្យ

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។ ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង

ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងកាលបរិច្ឆេទហិរញ្ញវត្ថុ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

អភិបាលដែលកាន់មុខតំណែងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ និងភាគកម្មរបស់ពួកគាត់នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤/២០២៣		
	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ចំនួន ដុល្លារអាមេរិក
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	៩៨,៥៤%	២.៨៧៣.១៧៨	២.៨៧៣.១៧៨
លោក ឡុង ពិសី	១,៤៦%	៤២.៥៨៨	៤២.៥៨៨

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាងដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ នៃការទិញភាគហ៊ុននោះឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុបទទួលបាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយសាជីវកម្មពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមហ៊ុនណាមួយ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកនៃក្រុមហ៊ុននោះ ឬដែលអភិបាលនោះមានភាគកម្មផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានការធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ
- ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃ

គណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើស សមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង

- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ តំណាងឱ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ដូចដែលបានបង្ហាញនៅទំព័រទី១០ ដល់ទី៥៧ ថាបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសជូនតូច និងមធ្យម។

បានចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



អ្នកឧកញ៉ា វេជ្ជបណ្ឌិត គូច ម៉េងលី
ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



លោក ប៊ុន ជាវុធ
អគ្គនាយកប្រតិបត្តិស្តីទី

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍លទ្ធផលលម្អិត របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញនៅទំព័រទី១០ ដល់ទី៥៧ (ដែលតទៅហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុនដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៥។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗនេះឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ឱ្យជៀសផុតពីការបង្ហាញខុសជាសាវ័ន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែល ទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណង ចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការ នៃការរាយការណ៍ព័ត៌មាន ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការ បង្ហាញខុសជាសាវ័ន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំង មតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនអាច ធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការ បង្ហាញខុសជាសាវ័ន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសាវ័ន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នាអាច ត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោង លើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ ដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយមក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសាវ័ន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែង បន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យ ទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិ សវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសាវ័ន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចទាក់ទិននឹង ការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិ វិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណង ដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានអនុវត្ត និងភាពសមហេតុផលនៃ ការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើ ភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ របស់អ្នកគ្រប់គ្រង ហើយដោយ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានធ្វើការសន្និដ្ឋាន ថាភាពមិនប្រាកដប្រជាជាសាវ័ន្តបានកើតមានឡើង ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឱ្យមានមន្ទិលជាសាវ័ន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្ត និរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសាវ័ន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវ

ផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមកត្តាដែលសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។
- យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្ត ក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជី ខេមបូឌា**



ប្រធាន
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 29 ខែមេសា ឆ្នាំ 2025

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	១៦.២៧៤	៦៥.៥០៣	២.៩៦៨	១២.១២៤
សមតុល្យនៅធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុនានា	៧	៨៤៩.៦៥៤	៣.៤១៩.៨៥៧	៧១៨.៩៥៣	២.៩៣៦.៩២៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨	១៤៦.៨០៣	៥៩០.៨៨២	១៥០.៦២៨	៦១៥.៣១៥
ឥណទានផ្តល់ដល់អតិថិជន	៩	៤.៩៧៩.៣៤៨	២០.០៤១.៨៧៦	៤.៦៩៥.១៥៩	១៩.១៧៩.៧២៥
ទ្រព្យសកម្មផ្សេងៗ	១០	១៤៤.៨២៨	៥៨២.៩៣៣	១៣៤.៩២១	៥៥១.១៥៣
ទ្រព្យ និងបរិក្ខារ	១១	៤៦.៩២១	១៨៨.៨៥៧	២២.៦៧៥	៩២.៦២៧
ទ្រព្យសកម្មអរូបី	១២	២១.៩៨៨	៨៨.៥០២	៣៤.៤៩៨	១៤០.៩២៤
ធនធានរដ្ឋបាលទ្រព្យសកម្ម	១៣ឃ	១១០.៣៣៨	៤៤៤.១១០	៨៣.៩៣៦	៣៤២.៨៧៩
ទ្រព្យសកម្មសរុប		<u>៦.៣១៦.១៥៤</u>	<u>២៥.៤២២.៥២០</u>	<u>៥.៨៤៣.៧៣៨</u>	<u>២៣.៨៧១.៦៧០</u>
បំណុល និងមូលធន					
បំណុល					
ឥណទានវិបារូបន៍	១៤	៤៣២.២៦៣	១.៧៣៩.៨៥៩	១២៧.៧៤៣	៥២១.៨៣០
ប្រាក់កម្ចី	១៥	២.៧១៩.៩៩០	១០.៩៤៧.៩៦០	២.៣៧៣.៣៤៧	៩.៦៩៥.១២២
គណនីត្រូវទូទាត់ផ្សេងៗ	១៦	៤០.២៦១	១៦២.០៥០	៥៣.៨៨៤	២២០.១១៧
បំណុលសរុប		<u>៣.១៩២.៥១៤</u>	<u>១២.៨៤៩.៨៦៩</u>	<u>២.៥៥៤.៩៧៤</u>	<u>១០.៤៣៧.០៦៩</u>
មូលធន					
ដើមទុន	១៧	២.៩១៥.៧៦៦	១១.៦៦៣.០៦៤	២.៩១៥.៧៦៦	១១.៦៦៣.០៦៤
បុព្វលាភភាគហ៊ុន		៦៣.០៧៨	២៥៦.៩៨០	៦៣.០៧៨	២៥៦.៩៨០
ដើមទុនផ្សេងៗ	១៨	១៩០.០០០	៧៧៤.០៦០	១៩០.០០០	៧៧៤.០៦០
ទុនបម្រុង	១៩	១៩៧.២០៥	៧៩៦.៤១២	៦៧.៧៧០	២៧៥.៤៣៦
(ប្រាក់ខាតបង្គរ)/					
ប្រាក់ចំណេញរក្សាទុក		(២៤២.៤០៩)	(៩៩៤.១១២)	៥២.១៥០	១៩៩.០៨៣
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	៧៦.២៤៧	-	២៦៥.៩៧៨
មូលធនសរុប		<u>៣.១២៣.៦៤០</u>	<u>១២.៥៧២.៦៥១</u>	<u>៣.២៨៨.៧៦៤</u>	<u>១៣.៤៣៤.៦០១</u>
បំណុល និងមូលធនសរុប		<u>៦.៣១៦.១៥៤</u>	<u>២៥.៤២២.៥២០</u>	<u>៥.៨៤៣.៧៣៨</u>	<u>២៣.៨៧១.៦៧០</u>

កំណត់សម្គាល់ដែលបានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២០	១.១៧២.៧០៦	៤.៧៧៤.០៨៦	១.១៦០.២៨០	៤.៧៦៨.៧៥១
ចំណាយការប្រាក់	២១	(៣៥០.៨៣២)	(១.៤២៨.២៣៧)	(២៧២.០៧៧)	(១.១១៨.២៣៦)
ចំណូលការប្រាក់សុទ្ធ		៨២១.៨៧៤	៣.៣៤៥.៨៤៩	៨៨៨.២០៣	៣.៦៥០.៥១៥
ចំណូលពីប្រតិបត្តិការផ្សេងៗ	២២	៨៦.៦៩៥	៣៥២.៩៣៥	១២២.៦២១	៥០៣.៩៧២
ចំណូលពីប្រតិបត្តិការសុទ្ធ		៩០៨.៥៦៩	៣.៦៩៨.៧៨៤	១.០១០.៨២៤	៤.១៥៤.៤៨៧
ការខាតបង់សុទ្ធលើឱនភាពនៃ					
តម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ	៩	(៣៥២.៥៩២)	(១.៤៣៥.៤០២)	(២៥៧.៣៩៤)	(១.០៥៧.៨៨៩)
ចំណាយលើបុគ្គលិក	២៣	(៤៩៣.៦៦៤)	(២.០០៩.៧០៦)	(៤៩៩.៤៧៨)	(២.០៥២.៨៥៥)
ចំណាយលើលៃសំ	២៤	(២៥.២៥៤)	(១០២.៨០៩)	(២៩.៨០៧)	(១២២.៥០៧)
ចំណាយលើប្រតិបត្តិការ	២៥	(២២៨.៥៨៥)	(៩៣០.៥៦៩)	(២៣៣.២៨៦)	(៩៥៨.៨០៥)
ប្រាក់ខាតមុនដកពន្ធ		(១៩១.៥៩៦)	(៧៧៩.៧០២)	(៩១.៤៩៧)	(៣៧៣.៥៥៦)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	១៣ខ	២៦.៤០២	១០៧.៤៨៣	២.៨៩៥	១១.៨៩៨
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(១៦៥.១៩៤)	(៦៧២.២១៩)	(៨៨.៦០២)	(៣៦១.៦៥៨)
លទ្ធផលលម្អិតផ្សេងៗ					
ធាតុដែលនឹងមិនត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញ					
ទៅក្នុងរបាយការណ៍ចំណេញ ឬខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១៨៩.៧៣១)	-	(១០៥.២៨៤)
លទ្ធផលលម្អិតសរុប		(១៦៥.១៩៤)	(៨៦១.៩៥០)	(៨៨.៦០២)	(៤៦៦.៩៤២)
សម្រាប់ការិយបរិច្ឆេទ		(១៦៥.១៩៤)	(៨៦១.៩៥០)	(៨៨.៦០២)	(៤៦៦.៩៤២)
កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។					

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន ដុល្លារអាមេរិក	បុព្វលាភភាគហ៊ុន ដុល្លារអាមេរិក	ដើមទុនផ្សេងៗ ដុល្លារអាមេរិក	ទុនបម្រុង ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	ទុនបម្រុងពីការប្តូររូបិយប័ណ្ណ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	៦៧.៧៧០	៥២.១៥០	-	៣.២៥៨.៧៦៤
ប្រតិបត្តិការជាមួយភាគទុនិកៈ							
ផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅ ទុនបម្រុង (កំណត់សម្គាល់ ១៩)	-	-	-	១២៩.៤៣៥	(១២៩.៤៣៥)	-	-
លទ្ធផលលម្អិតសរុប៖							
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	(១៦៥.១២៤)	-	(១៦៥.១២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-
	-	-	-	-	(៦.២៤៦)	-	(៦.២៤៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	១៩៧.២០៥	(២៤២.៤០៩)	-	៣.១២៣.៦៤០
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	២៧.៨៣៨	៩៨.៣២៨	-	៣.២៩៥.០១០
ផ្ទេរប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុង (សម្គាល់១៩)				៣៩.៩៣២	(៣៩.៩៣២)		
លទ្ធផលលម្អិតសរុប៖							
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	(៦.២៤៦)	-	(៦.២៤៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-
	-	-	-	-	(៦.២៤៦)	-	(៦.២៤៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	៦៧.៧៧០	៥២.១៥០	-	៣.២៥៨.៧៦៤
កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។							

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		២០២៤		២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(១៦៥.១២៤)	(៦៧២.២១៩)	(៦.២៤៦)	(២៥.៦៧១)
និយ័តភាពលើ៖					
ចំណូលការប្រាក់	២០	(១.១៧២.៧០៦)	(៤.៧៧៤.០៨៦)	(១.១៦០.២៨០)	(៤.៧៦៨.៧៥១)
ចំណាយការប្រាក់	២១	៣៥០.៨៣២	១.៤២៨.២៣៧	២៧២.០៧៧	១.១១៨.២៣៦
ការខាតបង់សុទ្ធលើឱនភាពនៃតម្លៃ					
ទ្រព្យសកម្មហិរញ្ញវត្ថុ	៩	៣៥២.៥៩២	១.៤៣៥.៤០២	២៥៧.៣៩៤	១.០៥៧.៨៨៩
អត្ថប្រយោជន៍					
ពន្ធលើប្រាក់ចំណេញ	១៣ខ	(២៦.៤០២)	(១០៧.៤៨៣)	(២.៨៩៥)	(១១.៨៩៨)
ចំណាយលើរំលស់	២៤	២៥.២៥៤	១០២.៨០៩	២៩.៨០៧	១២២.៥០៧
		(៦៣៥.៥៥៤)	(២.៥៨៧.៣៤០)	(៦១០.១៤៣)	(២.៥០៧.៦៨៨)
បម្រែបម្រួលនូវ៖					
ឥណទានផ្តល់ដល់អតិថិជន		(៧៤៣.៥៨០)	(៣.០២៧.១១៤)	(៧៤០.៥៤១)	(៣.០៤៣.៦២៤)
ទ្រព្យសកម្មផ្សេងៗ		(៩.៩០៧)	(៤០.៣៣១)	(២០.៣៦៩)	(៨៣.៧១៧)
បំណុលផ្សេងៗ		(១៣.៦២៣)	(៥៥.៤៦០)	២៩.៨៧២	១២២.៧៧៥
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(១.៤០២.៦៦៤)	(៥.៧១០.២៤៥)	(១.៣៩១.១៨១)	(៥.៥១២.២៥៤)
ការប្រាក់ទទួលបាន		១.២៨០.៦៣៤	៥.២១៣.៤៦១	១.១០២.៣៨៩	៤.៥៣០.៨១៩
ការប្រាក់បានបង់		(៣៤០.៨៨៨)	(១.៣៨៧.៧៥៥)	(២៦៧.៦១៨)	(១.០៩៩.៩១០)
ពន្ធលើប្រាក់ចំណេញបានបង់	១៣គ	(១៣.១៤៩)	(៥៣.៥៣០)	(១១.៨២២)	(៤៨.៥៨៨)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ					
		(៤៧៦.០៦៧)	(១.៩៣៨.០៦៩)	(៥១៨.២៣២)	(២.១២៩.៩៣)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	១១	(៣៦.៩៩០)	(១៥០.៥៨៦)	(៥.២៤៦)	(២១.៥៦១)
ការដាក់ប្រាក់បញ្ញើមានកាលកំណត់		(៣០០.០០០)	(១.២២១.៣០០)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(៣៣៦.៩៩០)	(១.៣៧១.៨៨៦)	(៥.២៤៦)	(២១.៥៦១)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

		២០២៤		២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	១៥	៣.៧៥៤.២៩០	១៥.២៨៣.៧១៥	២.៨៤៤.៣៤៣	១១.៦៩០.២៥០
ការទូទាត់សងប្រាក់កម្ចី	១៥	(៣.៤១៧.៥៩១)	(១៣.៩១៣.០១៣)	(២.៤០៥.៥៨៥)	(៩.៨៨៦.៩៥៤)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាព ហិរញ្ញប្បទាន		៣៣៦.៦៩៩	១.៣៧០.៧០២	៤៣៨.៧៥៨	១.៨០៣.២៩៦
ការចំណាយបុរេសុទ្ធនៃសាច់ប្រាក់					
និងសាច់ប្រាក់សមមូល		(៤៧៦.៣៥៨)	(១.៩៣៩.២៥៣)	(៨៤.៧២០)	(៣៤៨.១៩៨)
សាច់ប្រាក់ និងសាច់ប្រាក់					
សមមូលនៅថ្ងៃទី១ ខែមករា		៩៣.៣៣៦	៣៨១.២៧៧	១៧៨.០៥៦	៧៣៣.០៥៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១៦.៣១២	-	(៣.៥៨២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នៅថ្ងៃទី៣១ ខែធ្នូ	២៧	(៣៨៣.០២២)	(១.៥៤១.៦៦៤)	៩៣.៣៣៦	៣៨១.២៧៧
កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។					

...ធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរ
...Making Life Better

